

## ឧបសម្ព័ន្ធ T2: ពិធីការណ៍សម្រាប់ផែនការគ្រប់គ្រងការរាលដាលជំងឺ COVID-19 នៅសាលារៀន K-12

**បច្ចុប្បន្នភាពថ្មីៗ:** (ការផ្លាស់ប្តូរត្រូវបានរំលេចដោយពណ៌លឿង)

**12/19/2020:**

- សាលារៀន K-12 ត្រូវបានតម្រូវឱ្យជូនដំណឹងដល់ DPH ពិការណ៍ជំងឺ COVID-19 ទាំងអស់ ក្នុងចំណោមបុគ្គលិក និងកុមារដែលស្ថិតនៅទីកន្លែងនៅចំណុចណាមួយក្នុងរយៈពេល 14 ថ្ងៃ មុនពេលធ្លាក់ខ្លួនឈឺ។ ករណីដែលបានស្ថិតនៅទីកន្លែងលើកចុងក្រោយលើសរយៈពេល 14 ថ្ងៃ មុនពេលធ្លាក់ខ្លួនឈឺ មិនចាំបាច់ធ្វើការរាយការណ៍ទៅកាន់ DPH ដោយស្ថាប័នសាលារៀន K-12 ឡើយ។
- និយមន័យពាក្យអ្នកប៉ះពាល់ជិតស្និទ្ធត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីរាប់បញ្ចូលបុគ្គលដែល ស្ថិតក្នុងគំលាត 6 ហ្វីតពីមនុស្សឈឺរយៈពេលសរុប 15 នាទីឬច្រើនជាងនេះក្នុងរយៈពេល 24 ម៉ោង។
- រយៈពេលនៅដាច់ពីគេដែលបានតម្រូវសម្រាប់បុគ្គល ដែលបានប៉ះពាល់ជិតស្និទ្ធជាមួយមនុស្ស ដែលបានធ្វើរោគវិនិច្ឆ័យថាមានជំងឺ COVID-19 ត្រូវបានកាត់បន្ថយ។ អ្នកប៉ះពាល់ជិតស្និទ្ធដែល មិនចេញរោគសញ្ញា អាចត្រូវបានដោះលែងពីការនៅដាច់ពីគេបន្ទាប់ពីថ្ងៃទី 10 ប៉ុន្តែត្រូវតែបន្ត តាមដានសុខភាពរបស់ខ្លួន និងគោរពតាមការប្រុងប្រយ័ត្នបង្ការជំងឺ COVID-19 រហូតដល់ថ្ងៃទី 14។

**11/28/2020:** សាលារៀន K-12 ដែលមានការផ្ទុះជំងឺ ត្រូវតែបិទទ្វាររយៈពេល 14 ថ្ងៃ។ បានបន្ថែមគំណៅទៅកាន់ឧបករណ៍សម្រាប់ជំងឺ COVID-19 របស់សាលារៀន TK-12 (TK-12 School COVID-19 Toolkit)។

ការឆ្លើយតបសុខភាពសាធារណៈមានគោលដៅដើម្បីគ្រប់គ្រងការរាលដាលនៃជំងឺ COVID-19 នៅកម្រិតសហគមន៍ អាចជួយបង្កើនឥទ្ធិពលនៃការឆ្លើយតបនឹងជំងឺ COVID-19 របស់នាយកដ្ឋានសុខភាពសាធារណៈរបស់ខោនធី Los Angeles (DPH)។

សាលាបឋមសិក្សា និងមធ្យមសិក្សាដែលបម្រើសេវាដល់សិស្សពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី 12 (សាលារៀន K-12) គឺជាដៃគូ សហគមន៍ដែលមានការទុកចិត្ត ដែលអាចជួយ DPH កែលម្អទាន់ពេលវេលា និងឥទ្ធិពលនៃការឆ្លើយតបសុខភាព សាធារណៈ តាមរយៈការផ្តួចផ្តើមឆាប់រហ័សនៃផែនការគ្រប់គ្រងការប៉ះពាល់ (EMP) សម្រាប់ជំងឺ COVID-19 នៅពេល ទទួលបានព័ត៌មានអំពីករណី និងការឆ្លងជំងឺ COVID-19 ជាចម្រុះនៅសាលារៀន។ ការអនុវត្តភ្លាមៗនៃ EMP នៅពេលដែលបានកំណត់អត្តសញ្ញាណអំពីករណីតែមួយនៃជំងឺ COVID-19 នៅសាលារៀនអាចបង្កើតសមត្ថភាពក្នុងការ គ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 និងទប់ស្កាត់កុំឱ្យមានការផ្ទុះជំងឺនៅសាលារៀន។

ជំហានដើម្បីគ្រប់គ្រងការរាលដាលករណីជំងឺ COVID-19 ទៅ 1, 2 និង 3 ឬច្រើនជាងនេះ នៅសាលារៀន K-12 ត្រូវបាន បរិយាយខាងក្រោម និងសង្ខេបនៅក្នុងឧបសម្ព័ន្ធ A។ ដោយសារសាលារៀន K-12 នឹងមានកម្រិតធនធានខុសៗគ្នា សម្រាប់ការគ្រប់គ្រងការប៉ះពាល់ជំងឺ COVID-19 ជំហាន ដែលចាំបាច់គឺជាចំណុចចាំបាច់តូចជាងគេ ដែលគួរតែត្រូវបាន រាប់បញ្ចូលក្នុង EMP របស់សាលារៀន។ ជំហាន ដែលបានណែនាំ រួមមានចំណុចសម្រាប់ការគ្រប់គ្រងការរាលដាលលក្ខណៈ មូលដ្ឋាននៅពេលដែលមានធនធានសាលារៀនគ្រប់គ្រាន់។ ធនធានបន្ថែមសម្រាប់សាលារៀន K-12 អាច រកបាននៅក្នុងឧបករណ៍សម្រាប់ជំងឺ COVID-19 របស់សាលារៀន K-12 (K-12 School COVID-19 Toolkit)។

### ផែនការគ្រប់គ្រងការរាលដាលមុនពេលមានករណីជំងឺ COVID-19 ចំនួន 1 នៅសាលារៀន

□ ចាំបាច់៖ កងកម្លាំងអនុវត្តតាមសម្រាប់ជំងឺ COVID-19 នៅសាលារៀន (School COVID-19 Compliance Task Force) ដែលបានចាត់តាំង ទទួលខុសត្រូវលើការបង្កើត និងការអនុវត្តពិធីការណ៍សុវត្ថិភាពជំងឺ COVID-19 ទាំងអស់និងត្រូវប្រាកដថាបុគ្គលិក និងសិស្សទទួលបានការអប់រំអំពីជំងឺ COVID-19។ មន្ត្រីអនុវត្តជំងឺ COVID-19 ដែលបានចាត់តាំង ដែលដើរតួជាអ្នកទាក់ទងជាមួយ DPH សម្រាប់ការចែករំលែកព័ត៌មានតាមទីកន្លែង (site-level) ដើម្បីសម្រួលដល់សកម្មភាពសុខភាពសាធារណៈ។

□ ចាំបាច់៖ សាលាត្រូវតែធ្វើតាមការណែនាំរបស់ DPH លើផ្លូវនៃការសម្រេចចិត្ត ([Decision Pathways](#)) សម្រាប់អ្នកដែលមិនទាន់ធ្វើតេស្តរកជំងឺ COVID-19 ប៉ុន្តែពិនិត្យឃើញមានរោគសញ្ញាវិជ្ជមាន មុនពេលចូលសាលារៀន ឬពេលនៅសាលារៀន និងអ្នកប៉ះពាល់នៅសាលារៀន។

□ ចាំបាច់៖ ផែនការសម្រាប់សិស្ស និងបុគ្គលិកទាំងអស់ដែលមានរោគសញ្ញាដូចជំងឺ COVID-19 ឬ ត្រូវបានដាក់ឱ្យនៅដាច់ពីគេដោយសារការប៉ះពាល់ជាមួយករណីនៅសាលារៀន ដើម្បីអាចទទួលបានការធ្វើតេស្ត ឬ ត្រូវបានធ្វើតេស្តរកជំងឺ COVID-19។

**ផែនការគ្រប់គ្រងការរាលដាលសម្រាប់ករណីជំងឺ COVID-19 ចំនួន 1 នៅសាលារៀន**

□ ចាំបាច់៖ បន្ទាប់ពីសាលារៀនបានកំណត់អត្តសញ្ញាណអំពីករណីដែលបានបញ្ជាក់ ចំនួន 1 ពីមន្ទីរពិសោធន៍ (សិស្ស ឬបុគ្គលិក) កងកម្លាំងអនុវត្តច្បាប់របស់សាលាស្នើឱ្យករណីនោះអនុវត្តតាមការណែនាំអំពីការដាក់ឱ្យនៅដាច់ដោយឡែក នៅផ្ទះសម្រាប់ជំងឺ COVID-19 ([ph.lacounty.gov/covidisolation](http://ph.lacounty.gov/covidisolation))។

□ ចាំបាច់៖ កងកម្លាំងអនុវត្តច្បាប់របស់សាលា ជូនដំណឹងដល់ករណីនេះថា DPH នឹងធ្វើការតាមដានដោយផ្ទាល់ ជាមួយករណីតាមរយៈកម្មវិធីស៊ើបអង្កេតការទំនាក់ទំនង និងករណី DPH (DPH Case and Contact Investigation Program) ដើម្បីប្រមូលព័ត៌មានបន្ថែម និងចេញសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាល សម្រាប់ការដាក់ករណីឱ្យនៅដាច់ដោយឡែក។

□ ចាំបាច់៖ មន្ត្រីអនុវត្តច្បាប់របស់សាលាត្រូវតែជូនដំណឹងដល់នាយកដ្ឋានសុខភាពសាធារណៈអំពីករណីជំងឺ COVID-19 ដែលបានបញ្ជាក់ទាំងអស់ក្នុងចំណោមបុគ្គលិក និងគ្រូបង្រៀនដែលបានស្ថិតនៅសាលារៀននៅចំណុចណាមួយក្នុងរយៈពេល 14 ថ្ងៃមុនធ្លាក់ខ្លួនឈឺ និងមនុស្សនៅសាលារៀនដែលត្រូវបានប៉ះពាល់។ ការរាយការណ៍គួរធ្វើឡើងតាមអ៊ីមែលដោយ បំពេញ [បញ្ជីព័ត៌មានទំនាក់ទំនងករណី និងអ្នកប៉ះពាល់នៃជំងឺ COVID-19 សម្រាប់វិស័យអប់រំ \(COVID-19 Case and Contact Line List for the Educational Sector\)](#) និងផ្ញើបញ្ជីព័ត៌មានដែលបានបំពេញរួចទៅកាន់ [ACDC-Education@ph.lacounty.gov](mailto:ACDC-Education@ph.lacounty.gov) ក្នុងរយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីជូនដំណឹងអំពីករណី។

- ករណីត្រូវបានចាត់ទុកថាអាចចម្លងមេរោគចាប់ពី 2 ថ្ងៃ មុនពេលពួកគេចេញរោគសញ្ញាដំបូងរហូតដល់ពេល ដែលពួកគេលែងតម្រូវឱ្យដាក់ខ្លួនឱ្យនៅដាច់ដោយឡែក (ពេលគឺ មិនមានអាការៈគ្រុនក្តៅរយៈពេល យ៉ាងតិច 24 ម៉ោង ដោយមិនប្រើថ្នាំបញ្ចុះកម្ដៅ និងរោគសញ្ញាផ្សេងទៀតបានធូរស្រាលឡើង និងយ៉ាងតិចបំផុត 10 ថ្ងៃ បានកន្លងផុត ចាប់តាំងពីពេលចេញរោគសញ្ញាដំបូង)។ ជនដែលបានធ្វើតេស្តជំងឺ COVID-19 វិជ្ជមាន ប៉ុន្តែគ្មានរោគសញ្ញា ត្រូវបានចាត់ទុកថាអាចចម្លងមេរោគចាប់ពី 2 ថ្ងៃមុនពេលពួកគេធ្វើតេស្តរហូតដល់ 10 ថ្ងៃ បន្ទាប់ពីការធ្វើតេស្តរបស់ពួកគេ។
- បុគ្គលម្នាក់ត្រូវបានចាត់ទុកថាបានប៉ះពាល់បើសិនជាពួកគេត្រូវតាមចំណុចមួយក្នុងចំណោមចំណុចខាងក្រោម៖
  - បុគ្គលដែលស្ថិតក្នុងកំលាំង 6 ហ្វីតពីមនុស្សឈឺរយៈពេលយូរជាងច្រើនជាង 15 នាទីក្នុងរយៈពេល 24 ម៉ោង ទោះបីជាបានពាក់ម៉ាស់មុខមិនមែនវេជ្ជសាស្ត្រក៏ដោយ
  - បុគ្គលដែលបានប៉ះពាល់ដោយមិនបានការពារជាមួយសារធាតុរាវនៃរាងកាយ និង/ឬសារធាតុបញ្ចេញរបស់ជនដែលបានបញ្ជាក់ថា ឬសង្ស័យថាមានជំងឺ COVID-19 (ឧ. ត្រូវបានក្អក ឬកណ្តាស់ដាក់ ការប្រើគ្រឿងបរិភោគអាហាររួមគ្នា ឬទឹកមាត់ ឬផ្តល់ការថែទាំ ដោយមិនបានប្រើឧបករណ៍ការពារត្រឹមត្រូវ។
  - ជនដែលមានវត្តមាននៅក្នុងក្រុម ឬថ្នាក់រៀនជាមួយមនុស្សឈឺក្នុងអំឡុងរយៈពេលចម្លងមេរោគ របស់ពួកគេ។

□ ចាំបាច់៖ សិស្សនិងបុគ្គលិកដែលត្រូវបានកំណត់អត្តសញ្ញាណថាបានប៉ះពាល់ជាមួយករណីនៅសាលារៀន ត្រូវបានជូនដំណឹងដោយកងកម្លាំងអនុវត្តច្បាប់របស់សាលាតាមរយៈលិខិត ឬយុទ្ធសាស្ត្រទំនាក់ទំនងផ្សេងទៀត។ កំរលិខិតជូនដំណឹងអំពីការប៉ះពាល់របស់សាលាគឺមាននៅ៖ [លិខិតជូនដំណឹងអំពីជំងឺ COVID-19 សម្រាប់ទីកន្លែងអប់រំ](#)

[\(COVID-19 Template Notification Letters for Education Settings\)](#)។ ការជូនដំណឹងអំពីការប៉ះពាល់គ្នារវាងបញ្ចូល  
ចំណុចដូចខាងក្រោម៖

- ណែនាំសិស្ស និងបុគ្គលិកដែលមានការប៉ះពាល់ជាមួយករណីឱ្យធ្វើតេស្តរកជំងឺ COVID-19 មិនថាពួកគេមានរោគសញ្ញាឬក៏អត់នោះទេ ហើយជូនដំណឹងដល់សាលាអំពីលទ្ធផលតេស្ត។ នេះនឹងកំណត់ពីកម្រិតរីករាលដាលនៃជំងឺនៅសាលារៀន និងដើរតួជាមូលដ្ឋានសម្រាប់វិធានការណ៍ គ្រប់គ្រងបន្ថែម។ ធនធានធ្វើតេស្តរួមមាន៖ សេវាកម្មសុខភាពបុគ្គលិក ឬសេវាកម្មសុខភាពការងារ មជ្ឈមណ្ឌលសុខភាពសិស្ស អ្នកផ្តល់សេវាថែទាំសុខភាពផ្ទាល់ខ្លួន ទីកន្លែងធ្វើតេស្តសហគមន៍៖ [covid19.lacounty.gov/testing](https://covid19.lacounty.gov/testing) បុគ្គលិកដែលត្រូវការជំនួយក្នុងការស្វែងរកសេវាថែទាំសុខភាព អាចទូរស័ព្ទទៅ ខ្សែទូរស័ព្ទព័ត៌មានរបស់ខោនធី Los Angeles តាមរយៈលេខ 2-1-1 ដែលអាចទាក់ទងបាន 24/7។
- សិស្ស និងបុគ្គលិកដែលបានប៉ះពាល់គ្នារវាងខ្លួនឱ្យនៅដាច់ពីគេ (ស្ថិតនៅក្នុងផ្ទះរបស់ខ្លួន ឬ លំនៅដ្ឋានផ្សេងទៀត ដាច់ដោយឡែកពីអ្នកដទៃ) និងតាមដានរោគសញ្ញារយៈពេល 10 ថ្ងៃគិតចាប់ពីការប៉ះពាល់ ចុងក្រោយរបស់ពួកគេជាមួយករណីខណៈពេលអាចចម្លងមេរោគ (ត្រូវបានកំណត់ខាងលើ) ទោះបីជាពួកគេ ទទួលបានលទ្ធផលតេស្តអវិជ្ជមានក្នុងអំឡុងពេលនៅដាច់ពីគេក៏ដោយ។ បើសិនជាពួកគេ នៅតែមិនចេញរោគសញ្ញា ពួកគេត្រូវបានដោះលែងពីការនៅដាច់ពីគេបន្ទាប់ពីថ្ងៃទី 10 ប៉ុន្តែត្រូវបន្តតាមដាន សុខភាពរបស់ខ្លួន និងគោរពតាមការប្រុងប្រយ័ត្នបង្ការជំងឺ COVID-19 ឱ្យបានតឹងរឹងរហូតដល់ថ្ងៃទី 14។ **សម្គាល់៖** មនុស្សដែលធ្វើតេស្តអវិជ្ជមានក្នុងអំឡុងពេលសម្ងំ (ឧ. រយៈពេលចន្លោះពីការប៉ះពាល់ដល់ ការចាប់ផ្តើមកើតជំងឺ) អាចកើតជំងឺនៅពេលក្រោយ ដោយមានឫគ្មានរោគសញ្ញា។ ការណែនាំអំពីការនៅដាច់ពីគេនៅផ្ទះសម្រាប់ជំងឺ COVID-19 គឺមាននៅ៖ [ph.lacounty.gov/covidquarantine](https://ph.lacounty.gov/covidquarantine)។
- DPH នឹងទាក់ទងដោយផ្ទាល់ទៅកាន់សិស្ស និងបុគ្គលិកដែលបានប៉ះពាល់តាមរយៈពេលកម្មវិធីស៊ើបអង្កេតករណី និងការប៉ះពាល់របស់ DPH ដើម្បីប្រមូលព័ត៌មានបន្ថែម និងចេញសេចក្តីបង្គាប់របស់មន្ត្រី សុខាភិបាល សម្រាប់ការដាក់ឱ្យនៅដាច់ពីគេ។

□ បានណែនាំ៖ កងកម្លាំងអនុវត្តច្បាប់របស់សាលា នឹងកំណត់ថាតើចាំបាច់ត្រូវធ្វើការជូនដំណឹងបន្ថែមដល់សហគមន៍ សាលារៀនឱ្យបានទូលំទូលាយជាងមុនអំពីការប៉ះពាល់នៅសាលារៀន និងការប្រុងប្រយ័ត្នដែលកំពុងត្រូវបានអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ គំរូលិខិតជូនដំណឹងទូទៅគឺមាននៅ៖ [គំរូលិខិតជូនដំណឹងអំពីជំងឺ COVID-19 សម្រាប់ទីកន្លែងអប់រំ \(COVID -19 Template Notification Letters for Education Settings\)](#)។

**ការគ្រប់គ្រងការរាលដាលសម្រាប់ករណីជំងឺ COVID-19 ចំនួន 2 នៅក្នុងរយៈពេល 14 ថ្ងៃ**

□ ចាំបាច់៖ បន្ទាប់ពីកំណត់អត្តសញ្ញាណ(រកឃើញ) ករណីដែលបានបញ្ជាក់ពីក្នុងមន្ទីរពិសោធន៍ចំនួន 2 (សិស្ស និង/ឬបុគ្គលិក) ក្នុងរយៈពេល14ថ្ងៃ សាលាអនុវត្តតាមជំហាន ដែលចាំបាច់ សម្រាប់ករណីដែលបានបញ្ជាក់ចំនួន 1។

□ បានណែនាំ៖ កងកម្លាំងអនុវត្តច្បាប់របស់សាលា ធ្វើការវាយតម្លៃថាតើករណីដែលបានបញ្ជាក់ចំនួន 2 មានការទាក់ទងនឹងការរីករាលដាលនៃជំងឺឬទេ នេះមានន័យថាបុគ្គលដែលរងផលប៉ះពាល់ទាំងពីរស្ថិតនៅទីកន្លែងនិងពេលតែមួយ ក្នុងអំឡុងរយៈពេលចម្លង។\*

\*ករណីត្រូវបានចាត់ទុកថាអាចចម្លងមេរោគចាប់ពី 2ថ្ងៃមុនពេលចេញរោគសញ្ញាដំបូង រហូតដល់ពេលដែលពួកគេលែង តម្រូវឱ្យដាក់ខ្លួនឱ្យនៅដាច់ដោយឡែក (ពេលគឺ មិនមានអាការៈគ្រុនក្តៅរយៈពេលយ៉ាងតិច 24 ម៉ោង ដោយមិនប្រើថ្នាំបញ្ចុះកម្ដៅ ហើយ រោគសញ្ញាផ្សេងទៀតបានធូរស្រាល និងយ៉ាងតិចបំផុត 10 ថ្ងៃបានកន្លងផុត ចាប់តាំងពីពេលចេញរោគសញ្ញាដំបូង)។ ជនដែលបានធ្វើតេស្តជំងឺ COVID-19 វិជ្ជមាន

ប៉ុន្តែគ្មានរោគសញ្ញា ត្រូវបានចាត់ទុកថាអាចចម្លងមេរោគចាប់ពី 2 ថ្ងៃមុនពេលពួកគេធ្វើតេស្ត  
រហូតដល់ 10 ថ្ងៃ បន្ទាប់ពីការធ្វើតេស្តរបស់ពួកគេ។

- ការកំណត់ពីការទាក់ទងនឹងការរីករាលដាលនៃជំងឺរវាងករណី អាចនឹងតម្រូវឱ្យមាន  
ការស៊ើបអង្កេតបន្ថែមដើម្បីយល់ពីប្រវត្តិការប៉ះពាល់ និងកំណត់ទីកន្លែង  
និងមនុស្សដែលអាចមានទាំងអស់ ដែលអាចត្រូវបានប៉ះពាល់ជាមួយករណី  
ខណៈពេលឆ្លងនៅកន្លែង។ សូមកត់សម្គាល់ថា៖ ករណីដែលទាក់ទងនឹងការរីករាលដាលនៃជំងឺ  
រួមមានបុគ្គលមានទំនាក់ទំនងដែលអាចកំណត់បានទៅនឹងគ្នាទៅវិញទៅមក  
ដូចជាការប្រើប្រាស់កន្លែងជួបប្រជុំរួមគ្នា (ឧ. នៅក្នុងថ្នាក់រៀន ការិយាល័យ ឬការជួបជុំគ្នាជាដើម)  
ដែលបង្ហាញពីលទ្ធភាពខ្ពស់នៃការរីករាលដាលនៃជំងឺដែលមានទំនាក់ទំនងគ្នានៅក្នុងកន្លែងនោះ  
ឬជាការឆ្លងដាច់ពីគ្នាពីសហគមន៍ធំទូលាយជាងនេះ។ ឧបករណ៍គឺមាន  
សម្រាប់ជួយក្នុងការវាយតម្លៃអំពីការទាក់ទងនឹងការរីករាលដាលនៃជំងឺនោះ៖ [សន្លឹកកិច្ចការ](#)  
[ស៊ើបអង្កេតការប៉ះពាល់សម្រាប់ជំងឺ COVID-19 សម្រាប់វិស័យអប់រំ \(COVID-19 Exposure](#)  
[Investigation Worksheet for the Education Sector\)](#)។ សម្រាប់ជំនួយបច្ចេកទេស  
អំពីរបៀបវាយតម្លៃការទាក់ទងនឹងការរីករាលដាលនៃជំងឺ សូមទាក់ទង [ACDC-](mailto:ACDC-Education@ph.lacounty.gov)  
[Education@ph.lacounty.gov](mailto:ACDC-Education@ph.lacounty.gov)។
- បើសិនជាមិនមានការទាក់ទងនឹងការរីករាលដាលនៃជំងឺ សាលារៀនបន្តការត្រួតពិនិត្យ  
ការប៉ះពាល់នឹងជំងឺជា ទម្លាប់។
- បើសិនជាមានការទាក់ទងនឹងការរីករាលដាលនៃជំងឺ សាលារៀនពង្រឹងសារដល់សិស្ស និងបុគ្គលិក  
អំពីការប្រុង ប្រយ័ត្នដែលត្រូវធ្វើដើម្បីទប់ស្កាត់ការរីករាលដាលនៅសាលារៀន ដោយរាប់បញ្ចូល  
ទាំងការអន្តរាគមន៍ជាក់លាក់ តាមទីតាំង។

**ការគ្រប់គ្រងការរាលដាលសម្រាប់ករណីជំងឺ COVID-19 ≥ 3 នៅសាលារៀនក្នុងរយៈពេល 14 ថ្ងៃ**

□ ចាំបាច់៖ បើសិនជាសាលារៀនបានកំណត់អត្តសញ្ញាណ  
អំពីចង្កោមករណីដែលបានបញ្ជាក់ពីមន្ទីរពិសោធន៍ចំនួន 3 ឬច្រើនជាងនេះ (សិស្ស និង/ឬបុគ្គលិក)  
ក្នុងរយៈពេល 14 ថ្ងៃ សាលាគួរអនុវត្តតាមជំហានដូចខាងក្រោម៖

- រាយការណ៍ **ភ្លាមៗ** ពីចង្កោមទៅកាន់ក្រុមការងារវិស័យអប់រំនៃផ្នែកគ្រប់គ្រងជំងឺឆ្លងស្រួចស្រាវ  
(ACDC) របស់ DPH ក្នុង រយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការតាមរយៈអ៊ីម៉ែល៖ [ACDC-](mailto:ACDC-Education@ph.lacounty.gov)  
[Education@ph.lacounty.gov](mailto:ACDC-Education@ph.lacounty.gov) ឬទូរស័ព្ទទៅលេខ (888) 397-3993 or (213) 240-7821។
- បំពេញ [បញ្ជីខ្សែសម្រាប់ករណី និងអ្នកប៉ះពាល់](#) ដែលមាននៅ៖ [បញ្ជីព័ត៌មានករណី](#)  
[និងអ្នកប៉ះពាល់ជំងឺ COVID-19 សម្រាប់វិស័យអប់រំ \(COVID-19 Case and Contact Line List for](#)  
[the Educational Sector\)](#) និងដាក់ស្នើទៅ [ACDC-Education@ph.lacounty.gov](mailto:ACDC-Education@ph.lacounty.gov)។  
សម្រាប់ជំនួយបច្ចេកទេសអំពីរបៀបបំពេញបញ្ជីខ្សែនេះ ចូរទាក់ទង [ACDC-](mailto:ACDC-Education@ph.lacounty.gov)  
[Education@ph.lacounty.gov](mailto:ACDC-Education@ph.lacounty.gov)។
- ក្រុមការងារវិស័យអប់រំ ACDC នឹងពិនិត្យមើល [បញ្ជីព័ត៌មានសម្រាប់ករណី និងអ្នកប៉ះពាល់ \(Line](#)  
[List for Cases and Contacts\)](#) ដើម្បីកំណត់ថាតើវាត្រូវតាមលក្ខណៈវិនិច្ឆ័យដែលបានរៀបរាប់  
នៃការផ្ទុះជំងឺឬទេ ព្រមទាំង [ផ្តល់ដំណឹង](#) ទៅសាលាក្នុងរយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការអំពីជំហានបន្ទាប់។
  - លក្ខខណ្ឌនៃការផ្ទុះមេរោគ៖ យ៉ាងហោចណាស់មានករណីចំនួន 3  
ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍មិនថាមានរោគសញ្ញាឬគ្មានរោគសញ្ញានៃជំងឺ

COVID-19 ក្នុងរយៈពេល 14 ថ្ងៃនៅក្នុងក្រុម\*

ដែលមានសមាជិកជាប់ពាក់ព័ន្ធនឹងរោគរាតត្បាត មិនស្នាក់នៅក្នុងផ្ទះតែមួយ និងមិនមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នានៅខាងក្រៅនៃបរិវេណសាលា។\*

ក្រុមសាលារួមមានមនុស្សដែលមានសមាជិករួមនៅសាលា (ឧទាហរណ៍៖ ថ្នាក់រៀន ពិធីរៀបចំក្នុងសាលា សកម្មភាពក្រៅសាលា ថ្នាក់សិក្សា ក្រុមកីឡា ក្តីប ការដឹកជញ្ជូន) ។ តំណភ្ជាប់រោគរាតត្បាតតម្រូវឱ្យអ្នកដែលមានជំងឺមានវត្តមាននៅចំណុចខ្លះក្នុងកន្លែងតែមួយ ក្នុងកំឡុងពេលដូចគ្នានៅពេលឆ្លង។

- បើសិនជាគេបានកំណត់ថា លក្ខណៈវិនិច្ឆ័យនៃការផ្ទុះជំងឺមិនត្រូវបានបំពេញ ក្រុម ACDC នឹងណែនាំសាលារៀនឱ្យបន្តជាមួយការត្រួតពិនិត្យការប៉ះពាល់នឹងជំងឺជាទម្លាប់។
- បើសិនជាគេកំណត់ថាលក្ខណៈវិនិច្ឆ័យនៃការផ្ទុះជំងឺត្រូវបានបំពេញ ក្រុម ACDC នឹងណែនាំសាលារៀនដែលក្រុមឆ្លើយតបទៅនឹងការផ្ទុះមេរោគមួយរបស់ DPH ត្រូវបានដាក់ឱ្យដំណើរការ ហើយក្រុមចុះប្រតិបត្តិការនឹងទំនាក់ទំនងដោយផ្ទាល់ជាមួយសាលា ដើម្បីសម្របសម្រួលទៅនឹងការឆ្លើយតបចំពោះការផ្ទុះជំងឺ។
- សាលារៀន K-12 ដែលមានការផ្ទុះជំងឺ ត្រូវតែបិទទ្វាររយៈពេល 14 ថ្ងៃ ដោយអនុលោមតាមសេចក្តីបង្គាប់ របស់មន្ត្រីសុខាភិបាលឱ្យផ្ទះមានសុវត្ថិភាពជាងមានគោលដៅបណ្តោះអាសន្នដើម្បី គ្រប់គ្រងជំងឺ COVID-19។

□ បានណែនាំ៖ មុនពេលរាយការណ៍អំពីចង្កោមទៅកាន់ក្រុមការងារវិស័យអប់រំ ACDC របស់ DPH កងកម្លាំងអនុវត្ត ច្បាប់របស់សាលា នឹងធ្វើការវាយតម្លៃថា តើយ៉ាងតិចបំផុត 3 ករណី នៅក្នុងចង្កោមនេះមានការទាក់ទងនឹងការរីករាលដាលនៃជំងឺឬទេ។ ឧបករណ៍ សម្រាប់ជួយក្នុងការវាយតម្លៃអំពីការទាក់ទងនឹងការរីករាលដាលនៃជំងឺនោះ៖ [សន្លឹកកិច្ចការស៊ើបអង្កេតការប៉ះពាល់សម្រាប់ជំងឺ COVID-19 សម្រាប់វិស័យអប់រំ \(COVID-19 Exposure Investigation Worksheet for the Education Sector\)](#)។



**ឧបសម្ព័ន្ធ A: ជំហានដើម្បីគ្រប់គ្រងការប៉ះពាល់នឹងករណីជំងឺ COVID-19 នៅសាលារៀន**

|                       |  |
|-----------------------|--|
| <p><b>1 ករណី</b></p>  | <p>ចាំបាច់៖ សាលាណែនាំករណីនេះឲ្យធ្វើតាមការណែនាំអំពីការដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះសម្រាប់ជំងឺ COVID-19។</p> <p>1) ចាំបាច់៖ សាលាជូនដំណឹងដល់ករណីថា នាយកដ្ឋានសុខភាពសាធារណៈ (DPH) នឹងទាក់ទងករណីដោយផ្ទាល់ដើម្បីប្រមូលព័ត៌មានបន្ថែម និងចេញសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលសម្រាប់ការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។</p> <p>2) ចាំបាច់៖ សាលាធ្វើការជាមួយករណីដើម្បីកំណត់អត្តសញ្ញាណអ្នកប៉ះពាល់នៅសាលារៀន។</p> <p>3) ចាំបាច់៖ សាលាជូនដំណឹងដល់អ្នកប៉ះពាល់នៅសាលារៀន ស្នើឲ្យអ្នកប៉ះពាល់អនុវត្តតាមការណែនាំសម្រាប់ការដាក់ខ្លួនឲ្យនៅដាច់ពីគេនៅផ្ទះ និងធ្វើតេស្តរកជំងឺ COVID-19។</p> <p>4) ចាំបាច់៖ សាលាជូនដំណឹងដល់អ្នកប៉ះពាល់នៅសាលារៀនថា DPH នឹងធ្វើការតាមដានដោយផ្ទាល់ដើម្បីប្រមូលព័ត៌មានបន្ថែម និងចេញសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលសម្រាប់ការដាក់ខ្លួនឲ្យនៅដាច់ពីគេ។</p> <p>5) ចាំបាច់៖ សាលាបញ្ជូនព័ត៌មានសម្រាប់ករណីដែលបានបញ្ជាក់ និងមនុស្សដែលបានប៉ះពាល់នៅទីកន្លែងដោយប្រើបញ្ជីព័ត៌មានករណី និងអ្នកប៉ះពាល់នៃជំងឺ COVID-19 សម្រាប់វិស័យអប់រំ <a href="#">COVID-19 Case and Contact Line List for the Educational Sector</a> ហើយផ្ញើទៅ DPH តាមរយៈអ៊ីមែល: <a href="mailto:ACDC-Education@ph.lacounty.gov">ACDC-Education@ph.lacounty.gov</a> ក្នុងរយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការ។</p> <p>6) បានណែនាំ៖ សាលាធ្វើការជូនដំណឹងទូទៅ *ដើម្បីជម្រាបដល់សហគមន៍សាលាទូទៅ អំពីការប៉ះពាល់ និងការប្រុងប្រយ័ត្នដែលបានអនុវត្តដើម្បីទប់ស្កាត់ការរីករាលដាល។</p> <p>*កំរុណខិតសម្រាប់ការជូនដំណឹងអំពីការប៉ះពាល់ និងការជូនដំណឹងទូទៅគឺមាននៅ: <a href="#">កំរុណខិតជូនដំណឹងអំពីជំងឺ COVID-19 សម្រាប់ទីកន្លែងអប់រំ (COVID -19 Template Notification Letters for Education Settings)</a>។</p> |
| <p><b>2 ករណី</b></p>  | <p>1) ចាំបាច់៖ អនុវត្តតាមជំហានសម្រាប់ករណីដែលបានបញ្ជាក់ចំនួន 1។</p> <p>2) បានណែនាំ៖ បើសិនជា 2 ករណីនេះបានកើតឡើងក្នុងរយៈពេល 14 ថ្ងៃ សាលាកំណត់ថា តើមានការទាក់ទងនឹងការរីករាលដាលនៃជំងឺឬក៏អត់។ ឧបករណ៍ <a href="#">សន្លឹកកិច្ចការស៊ើបអង្កេតការប៉ះពាល់សម្រាប់ជំងឺ COVID-19 សម្រាប់វិស័យអប់រំ (COVID-19 Exposure Investigation Worksheet for the Education Sector)</a> គឺមានដើម្បីជួយវាយតម្លៃការទាក់ទងនឹងការរីករាលដាលនៃជំងឺ (epi links)។ ប្រសិនបើមានការទាក់ទងនឹងការរីករាលដាលជំងឺកើតមាន៖ សាលារៀននឹងអនុវត្តវិធានការណ៍គ្រប់គ្រងជំងឺឆ្លងបន្ថែមទៀត។</p>   |
| <p><b>3+ ករណី</b></p> | <p>1) ចាំបាច់៖ បើសិនជាមានចម្លោះនៃករណីចំនួន 3 ឬច្រើនជាងនេះបានកើតឡើងក្នុងរយៈពេល 14 ថ្ងៃ សាលាជូនដំណឹងដល់ DPH <a href="#">តាមរយៈ</a> <a href="mailto:ACDC-Education@ph.lacounty.gov">ACDC-Education@ph.lacounty.gov</a>។</p> <p>2) បានណែនាំ៖ មុនពេលជូនដំណឹងអំពីចម្លោះនេះទៅកាន់ DPH សាលាធ្វើការវាយតម្លៃថា តើមានការទាក់ទងនឹងការរីករាលដាលនៃជំងឺយ៉ាងតិច 3 ករណីឬទេ។ បើសិនជា <a href="#">មិនមាន</a>ការទាក់ទង នឹងការរីករាលដាលនៃជំងឺ សាលារៀនបន្តជាមួយការត្រួតពិនិត្យការប៉ះពាល់ជាទម្លាប់។</p> <p>3) ចាំបាច់៖ DPH ស្នើឲ្យសាលាបំពេញ <a href="#">បញ្ជីខ្សែករណី និងអ្នកប៉ះពាល់នៃជំងឺ COVID-19 សម្រាប់វិស័យ អប់រំ (COVID-19 Case and Contact Line List for the Educational Sector)</a> ដើម្បីកំណត់ថា តើលក្ខណៈវិនិច្ឆ័យនៃការផ្ទុះជំងឺត្រូវបានបំពេញឬទេ។ ប្រសិនបើលក្ខណៈវិនិច្ឆ័យនៃការផ្ទុះជំងឺត្រូវបានបំពេញតាមហើយនោះ ក្រុមចុះប្រតិបត្តិការគ្រប់គ្រងការផ្ទុះជំងឺ DPH នឹងត្រូវដាក់ឲ្យដំណើរការ ហើយមន្ត្រីស៊ើបអង្កេតសុខភាពសាធារណៈមួយរូបនឹងទាក់ទងសាលារៀនដើម្បីសម្របសម្រួលការស៊ើបអង្កេតការផ្ទុះជំងឺនេះ។</p> <p>4) ចាំបាច់៖ សាលារៀន K-12 ដែលមានការផ្ទុះជំងឺ ត្រូវតែបិទទ្វាររយៈពេល 14 ថ្ងៃ ដោយអនុលោមតាមសេចក្តីបង្គាប់របស់មន្ត្រីសុខាភិបាលឲ្យនៅផ្ទះមានសុវត្ថិភាពជាងមានគោលដៅបណ្តោះអាសន្នដើម្បីគ្រប់គ្រងជំងឺ COVID-19។ សាលាផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពដល់ក្រុមចុះប្រតិបត្តិការគ្រប់គ្រងការផ្ទុះជំងឺ DPH រហូតដល់ការផ្ទុះជំងឺត្រូវបានដោះស្រាយ។</p>  |